


រឿងសញ្ជាតិ និងកម្មវិធីមើលជម្ងឺ ក្នុងរយៈពេលកូវីត-១៩ អ្នកក្រុងផ្សេងៗ



ក្នុងខណៈកូវីត-១៩ឆ្លងរាលដាលមិនដឹងសម្រេច, វាជាចំណុចត្រូវចងចាំថា កូវីត-១៩ បំផ្លាញអ្នកហ្វីឡាដេលហ្វៀទាំងអស់។ មេធាគមិនបែងចែកអ្នកមានសញ្ជាតិឬអ្នកអន្តោប្រវេសន៍ឡើយ។ អ្នករាល់គ្នាគួរស្វែងរកការព្យាបាលពីពេទ្យពេលដែលអ្នករាល់គ្នាចាំបាច់។ បើអ្នកជាជនអន្តោប្រវេសន៍ ឬជាជនភៀសខ្លួន, អ្នកប្រឈមមុខនឹងការលំបាកខ្លាំងពេលសុំការព្យាបាលពីពេទ្យ។ នូវតែលោកអ្នកមានសិទ្ធិទទួលការព្យាបាលពីពេទ្យទោះគ្មានប័ណ្ណអន្តោប្រវេសន៍ឬមិនចេះភាសាអង់គ្លេសក៏ដោយ។ ច្បាប់រដ្ឋការពាររឿងផ្ទាល់ខ្លួនរបស់អ្នក, ហើយអ្នកអាចសួររកអ្នកបកប្រែក្នុងគ្លីនិកឬមន្ទីរពេទ្យទាំងឡាយបាន។ ព័ត៌មានខាងក្រោមបញ្ជាក់ក្តីបានមុនទៅដែលមិនជំរុញកម្លាំងចិត្តប្រជាជនពីការស្វែងរកជំនួយពេទ្យពេលដែលពួកគាត់ត្រូវការ។

តើខ្ញុំនឹងត្រូវបដិសេធពីការព្យាបាលរបស់ពេទ្យទេ បើសិនជាខ្ញុំគ្មានសញ្ជាតិអាមេរិកាំង?

អត់ទេ។ ទីក្រុងហ្វីឡាដេលហ្វៀ ស្វាគមន៍អ្នកជានិច្ច។ សេវាបំប៉នជាច្រើនផ្នែកដូចជាមជ្ឈមណ្ឌលសុខភាពទីក្រុងហ្វីឡាដេលហ្វៀ បើកចំហរជូនអ្នករាល់គ្នា-មិនថាមានសញ្ជាតិឬអត់នោះទេ។ មន្ទីរត្រួតពិនិត្យកូវីត-១៩ទាំងឡាយទទួលទាំង កាត [PHL City ID](#), អត្តញ្ញាណប័ណ្ណដែលបញ្ជាក់អាសយដ្ឋានហ្វីឡាដេលហ្វៀអ្នកកាន់កាតផ្សេងដែលរាជការចេញឱ្យ។ ពេលទទួលការព្យាបាល, មន្ទីរពេទ្យឬមជ្ឈមណ្ឌលសុខភាពអត្តញ្ញាណប័ណ្ណ។ នេះគ្រាន់ជាការបញ្ជាក់ថា អ្នកទទួលការព្យាបាល ឬអ្នកក្នុងឯកសារពេទ្យជាមនុស្សដែលពេទ្យកំពុងព្យាបាលប៉ុណ្ណោះ។ បើសិនជាអ្នកគ្មានអត្តញ្ញាណប័ណ្ណ, អ្នកអាចនិយាយថា "ខ្ញុំត្រូវការព្យាបាលជម្ងឺ ប៉ុន្តែ ខ្ញុំគ្មានអត្តញ្ញាណប័ណ្ណ" ប្រសិនបើអ្នកមិនមែនជាជនជាតិអាមេរិកាំង ឬគ្មានធានារ៉ាប់រងសុខភាព, អ្នកអាចបានការព្យាបាលពីពេទ្យ។ ទីក្រុងហ្វីឡាដេលហ្វៀគាំទ្ររឿងនេះ។

បើសិនខ្ញុំរកការព្យាបាល, តើរឿងផ្ទាល់ខ្លួនរបស់ខ្ញុំមានសុវត្ថិភាពទេ?

មានសុវត្ថិភាព។ ច្បាប់រដ្ឋហាមពេទ្យទាំងឡាយពីការចែកផ្សាយព័ត៌មានអ្នកជម្ងឺដោយអ្នកជម្ងឺមិនអនុញ្ញាត^១។ ពេទ្យទាំងឡាយអាចសួរអំពីសង្គមរបស់អ្នកបើសិនអ្នកដាក់ពាក្យសុំធានារ៉ាប់រងសុខភាព។ ទោះបីយ៉ាងណា, វេជ្ជបណ្ឌិតគ្មានចំណុចប្រើច្បាប់រាយការអ្នកជម្ងឺ^២;មានសញ្ញាទៅកាន់អាជ្ញាធរអន្តោប្រវេសន៍នោះទេ។ អ្នកអាចនិយាយថា "ខ្ញុំមិនត្រូវបានធានាសុខភាព,ខ្ញុំទើបមិនចង់ដាក់ពាក្យសុំ"^៣។

ពេទ្យទាំងឡាយ [មានព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នក](#) ពេលអ្នកទៅរកពេទ្យដែលនិយាយភាសាដទៃ។

ចងចាំថាវេជ្ជបណ្ឌិតទាំងឡាយនិងព្យាបាលអ្នកទោះបីគ្មានធានារ៉ាប់រងសុខភាព, លុយ, ឬឯកសារអន្តោប្រវេសន៍ក៏ដោយ។

តើខ្ញុំអាចបានអ្នកបកប្រែក្នុងភាសារបស់ខ្ញុំទេ បើសិនខ្ញុំស្វែងរកការព្យាបាលជម្ងឺពីក្រុងហ្សឺណែវដេលហ្វឺ?

បាន។ មជ្ឈមណ្ឌលសុខភាពទីក្រុងហ្សឺណែវដេលហ្វឺមើលឃើញអ្នករាល់គ្នា, ទោះបីបើសិនអ្នកមិននិយាយអង់គ្លេសក៏ដោយ។ សេវាបកប្រែមានទាំងនិយាយទាំងឯកសារ. អ្នកមិនត្រូវដើរថយចេញដោយសារមិនចេះនិយាយអង់គ្លេសនោះទេ។

តើខ្ញុំអាចសុំអ្នកបកប្រែភាសាខ្ញុំបានទេ

បើសិនខ្ញុំស្វែងរកការព្យាបាលជម្ងឺពីមណ្ឌលសុខភាពក្រៅពីមជ្ឈមណ្ឌលសុខភាពទីក្រុងហ្សឺណែវដេលហ្វឺ?

បាន។ អ្នករាល់គ្នាមានសិទ្ធិទទួលបានការព្យាបាលជម្ងឺក្នុងភាសាដែលអ្នកអាចយល់. មាត្រា៥ នៃច្បាប់សិទ្ធិស៊ីវិល ១៩៦៤មាត្រា៥ ជាច្បាប់រដ្ឋការពារប្រជាជនពីការរើសអើងដោយសារពូជសាសន៍,ពណ៌, ឬដើមកំណើតក្នុងគម្រោងការណ៍និងកិច្ចកម្មដែលទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាលធំ។ បើសិនអ្នកត្រូវបានធានារ៉ាប់រងពីរដ្ឋ ឬទទួលបានសេវាពីប្រាក់ថ្លៃព្យាបាលពីរដ្ឋាភិបាលធំ ឬសេវាអង្គការមនុស្ស,

[ទាំងអស់នោះមិនអាចបដិសេធអ្នកចូលទៅកាន់គម្រោងការណ៍ប្រតិបត្តិ ដោយសារពូជសាសន៍,ពណ៌, ឬដើមកំណើតឡើយ។ នេះ](#)

រួមទាំងការយកលំដាប់យ៉ាងមានហេតុផលដើម្បីបញ្ជាក់ការបញ្ចូលយ៉ាងស្របតាមបុគ្គលដែលចេះភាសាអង់គ្លេសកម្រិតទាប(LEP)

ចូលក្នុងគម្រោងការណ៍ប្រតិបត្តិ។ បើសិនអ្នកមានអារម្មណ៍ថា

មន្ទីរពេទ្យឬគ្លីនិកបានធ្វើខុសចំពោះការយកលំដាប់តាមហេតុផលដើម្បីបញ្ជាក់ការបញ្ចូលអ្នក ឬអ្នកដែលលោកអ្នកស្គាល់,

លោកអ្នកអាចដាក់ពាក្យបណ្តឹងករណីរើសអើងទៅ ការិយាល័យសិទ្ធិស៊ីវិល(OCR)

នៃក្រសួងសុខភាពនិងសេវាសិទ្ធិមនុស្សសហរដ្ឋអាមេរិក។

ចុះរឿងកំហុសសាធារណៈ? ទទួលបានព្រឹត្តិការណ៍ ឬទទួលបានព្យាបាលដើម្បីកូរ៉េ-១៩ និងបំផ្លាញសំណុំរឿងគ្រីនកាត ឬ ចូលសញ្ជាតិរបស់ខ្ញុំទេ?

អត់ទេ។ [USCIS](#) អន្តោប្រវេសន៍ ប្រកាសថា បែបបទរៀងកំហុសសាធារណទាំងឡាយ

មិនប៉ះពាល់ដល់មនុស្សដែលទទួលបានការត្រួតពិនិត្យកូរ៉ិច-១៩ឡើយ. រួមទាំងការចូលយកការរក្សាព្យាបាលតាមកាតព្វទ្រព្យ,
ឯកសារព្យាបាលជំងឺ, និងគ្លីនិកតាមតំបន់។

[USCIS](#) អន្តោប្រវេសន៍បញ្ជាក់បន្ថែមថា អត្ថប្រយោជន៍ធានាសុខភាពចំពោះពេលអត់ការធ្វើ

មិនរាប់យកតាមរៀងកំហុសសាធារណៈទេ។ អត្ថប្រយោជន៍ពេលអត់ការងារធ្វើ

ជាសំណាញ់សុវត្ថិភាពដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋមានផលវិបត្តិពីកូរ៉ិច-១៩។ [សូមដាក់ពាក្យសុំបើសិនលោកអ្នកត្រូវការ។](#)

[ដៃគូរបស់យើងសេវាច្បាប់សម្រាប់ជំងឺ](#) មានព័ត៌មានបន្ថែមរៀង កំហុសសាធារណៈ, អត្ថប្រយោជន៍សាធារណៈ, និងកូរ៉ិច-១៩។

តើខ្ញុំអាចទទួលបានពិនិត្យកូរ៉ិច-១៩ក្នុងទីក្រុងហ្សឺណែវដែលហ្សឺណែវដូចម្តេច?

សុខាភិបាលទីក្រុងហ្សឺណែវដែលហ្សឺណែវនាំថា៖ អ្នកដែលមានអាការៈកូរ៉ិច-១៩ ដូចជាគ្រុនក្តៅ, ក្អកស្លុត, ដកដង្ហើមតឹងទ្រូង
គួរបានត្រួតពិនិត្យរកមេរោគ។ បើសិនលោកអ្នកពិបាកដកដង្ហើម ឬត្រូវការព្យាបាលភ្លាមៗ ទូរស័ព្ទទៅ ៩១១។

បើសិនលោកអ្នកគិតថា អ្នកគួរបានត្រួតពិនិត្យកូរ៉ិច-១៩, សូមទាក់ទងទៅពេទ្យទូទៅ

ឬមន្ទីរពេទ្យដែលលោកអ្នកធ្លាប់ទទួលបានព្យាបាលចុងក្រោយបំផុត។ ទូរស័ព្ទទៅគេមុន

គេនិងអាចត្រាក់ត្រៀមខ្លួនបើសិនជាលោកអ្នកចាំបាច់ទៅជួបផ្ទាល់ការិយាល័យ។

បើសិនលោកអ្នកមិនអាចបានត្រួតពិនិត្យតាមពេទ្យទូទៅ, ទីក្រុងហ្សឺណែវដែលហ្សឺណែវមានកន្លែងទីស្នាក់ការពិនិត្យ Citizens Bank Park ។

ការត្រួតពិនិត្យមានចំពោះអ្នកដែលមានអាការៈ និងមនុស្សចាស់អាយុជាង៥០ ឬបុគ្គលិកពេទ្យ។

មណ្ឌលត្រួតពិនិត្យ បើករាល់ថ្ងៃពីម៉ោង១ រសៀលដល់ ៦ ល្ងាច ពេលអាកាសធាតុល្អ។

[សេចក្តីលម្អិតអំពីការត្រួតពិនិត្យមានដូចតទៅ។ ព័ត៌មានបន្ថែមនិងសេចក្តីណែនាំជុំវិញកូរ៉ិច-១៩](#)

[មានប្រើទស្សនាវារីអនឡាញឯគេហទំព័រកូរ៉ិច-១៩ជាភាសាសាធារណៈ](#), តាមទូរស័ព្ទចុះទៅផ្នែក Greater Philadelphia Coronavirus

Helpline at 1-800-722-7112 ឬចុះទៅ ៣១១ សួររកភាសាជំនួយតាមសេចក្តីត្រូវការរបស់អ្នក។